



**Embassy of Japan
in the Kingdom of Cambodia**

Press Release

No. 04 PR-19/EoJ

06 February 2019

The Embassy of Japan is pleased to inform the national and international media that the Embassy, in cooperation with Department of Japanese at the Institute of Foreign Languages, Royal University of Phnom Penh and co-sponsored by Japan Foundation, will conduct “Sakura Caravan for Promoting Japanese Language Education and Culture” which has been conducted annually since 2013.

In the program, Cambodian lecturers and students of Japanese Language departments and courses in Phnom Penh will visit various high schools throughout Cambodia to provide Cambodian students there with opportunities to understand Japanese culture, technology and benefits in Japanese language education.

Especially the program of this year will be conducted at the high schools below:

1. Moug Reusey High School	Battambang	11 February 2019
2. Bromouy High School	Pursat	12 February 2019
3. Hunsen Chak AngRe High School	Phnom Penh	12 February 2019
4. Udon High School	Kompong Speu	13 February 2019
5. Katek Pret Bandit Mean chey High School	Kampong Cham	14 February 2019
6. Hunsen Sras Banteay High School	Kampong Thom	15 February 2019
7. Hunsen Prasat Bakong High School	Siem Reap	16 February 2019

It is expected that all the high school students will enjoy Japanese culture and feel closer to Japan.

Embassy of Japan in the Kingdom of Cambodia

Tel: 023 217 161, Fax: 023 216 162

Email: info.jpn@pp.mofa.go.jp

Official Website: www.kh.emb-japan.go.jp



ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន

លេខ: 04 PR-19/EoJ

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

ស្ថានទូតជប៉ុន មានក្តីសោមនស្សរីករាយជម្រាបជូនបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តា ជ្រាបថា៖ ស្ថានទូតជប៉ុន រួមជាមួយដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ សហការឧបត្ថម្ភដោយមូលនិធិជប៉ុន នឹងរៀបចំ«កម្មវិធីកម្មសិក្សាផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុន» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៣។

ក្នុងកម្មវិធីនេះ សាស្ត្រាចារ្យកម្ពុជា និងនិស្សិតដេប៉ាតឺម៉ង់ និងថ្នាក់រៀនភាសាជប៉ុននានានៅភ្នំពេញ នឹង ធ្វើទស្សនកិច្ចនៅវិទ្យាល័យនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសិស្សកម្ពុជា មានឱកាសបានយល់ដឹង អំពីប្រពៃណី វប្បធម៌ បច្ចេកវិទ្យាប្រទេសជប៉ុន និងផលប្រយោជន៍ក្នុងការសិក្សាភាសាជប៉ុន។

ជាពិសេស កម្មវិធីកម្មសិក្សាសម្រាប់ឆ្នាំនេះនឹងត្រូវប្រព្រឹត្តិទៅនៅតាមវិទ្យាល័យដូចខាងក្រោម៖

- | | | |
|------------------------------------|-----------|-----------------------------|
| ១. វិទ្យាល័យមោងឫស្សី | បាត់ដំបង | ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ២. វិទ្យាល័យប្រម៉ោយ | ពោធិ៍សាត់ | ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ៣. វិទ្យាល័យហ៊ុន សែនចាក់អង្រែ | ភ្នំពេញ | ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ៤. វិទ្យាល័យឧត្តុង្គ | កំពង់ស្ពឺ | ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ៥. វិទ្យាល័យកតិព្រឹទ្ធបណ្ឌិតមានជ័យ | កំពង់ចាម | ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ៦. វិទ្យាល័យហ៊ុន សែនស្រះបន្ទាយ | កំពង់ធំ | ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ |
| ៧. វិទ្យាល័យហ៊ុន សែនប្រាសាទបាគង | សៀមរាប | ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ |

យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សវិទ្យាល័យទាំងអស់ រីករាយជាមួយវប្បធម៌ជប៉ុន និងមានអារម្មណ៍ ស្និទ្ធស្នាលទៅកាន់ប្រទេសជប៉ុន។